



អត្ថប្រយោជន៍លើកលែង បុព្វលាភធានារ៉ាប់រង



Waiver of Premium

I លក្ខណៈនៃផលិតផល

អាយុអ្នកត្រូវបានធានារ៉ាប់រង	18 - 60ឆ្នាំ
រយៈពេលធានារ៉ាប់រង	5 - 30ឆ្នាំ

I អត្ថប្រយោជន៍ធានារ៉ាប់រង

ជម្រើសទាំង៣នៃអត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង៖

ជម្រើសទី១

ករណីអ្នកត្រូវបានធានារ៉ាប់រងមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់

ក្រុមហ៊ុននឹងលើកលែងនូវការបង់បុព្វលាភធានារ៉ាប់រង
ចាប់ពីកាលបរិច្ឆេទត្រូវបង់បុព្វលាភបន្ទាប់
នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងធ្វើរោគវិនិច្ឆ័យ
រកឃើញ/ការរក្សាកាត់ជាក់ស្តែងនូវជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
ណាមួយដូចបានចែងក្នុងខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។



ជម្រើសទី២

ករណីអ្នកត្រូវបានធានារ៉ាប់រងមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
ឬទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុននឹងលើកលែងនូវការបង់បុព្វលាភធានារ៉ាប់រង
ចាប់ពីកាលបរិច្ឆេទត្រូវបង់បុព្វលាភបន្ទាប់
នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងទទួលរងពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬធ្វើរោគវិនិច្ឆ័យរកឃើញ/
ការរកកាត់ជាក់ស្តែងនូវជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយដូច
បានចែងក្នុងខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។



ជម្រើសទី៣

ករណីម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព ពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់

ក្រុមហ៊ុននឹងលើកលែងនូវការបង់បុព្វលាភធានារ៉ាប់រង
ចាប់ពីកាលបរិច្ឆេទត្រូវបង់បុព្វលាភបន្ទាប់
នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព
ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬធ្វើរោគវិនិច្ឆ័យ
រកឃើញ/ការរកកាត់ជាក់ស្តែងនូវជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
ណាមួយដូចបានចែងក្នុងខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។



ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌ ធានារ៉ាប់រង។

ករណីមិនធានា

១. មរណភាព

ករណីផ្សេងៗដូចបានចែងក្នុង "ករណីមិនធានា" នៃផលិតផលមូលដ្ឋាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ករណីផ្សេងៗដូចបានចែងក្នុង "ករណីមិនធានា" នៃផលិតផលមូលដ្ឋាន។

៣. ជំងឺធ្ងន់ធ្ងរ

(១) ជំងឺដែលបណ្តាលមកពីជំងឺអេដស៍ ភាពស្មុគស្មាញទាក់ទងនឹងជំងឺអេដស៍ ឬការបង្ករោគដោយវីរុសអ៊ីវ (HIV)។
 (២) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្តុះសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការបន្ត សុពលភាពបណ្តុះសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យ ថាជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ អ្នកត្រូវបានធានារ៉ាប់រងអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពី មុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖

- ក) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល
- ខ) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
- គ) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ
- ឃ) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។

- (៣) ការប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (៤) អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោម ការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
- (៥) ជំងឺធ្ងន់ធ្ងរទាំងអស់ដែលមានស្រាប់ ឬធ្វើរោគវិនិច្ឆ័យរកឃើញក្នុងរយៈពេលរង់ចាំដោយរាប់បញ្ចូលទាំងជំងឺធ្ងន់ធ្ងរ កម្រិតដំបូង ដែលត្រូវបានរកឃើញពេលធ្វើរោគវិនិច្ឆ័យដំបូងក្នុងរយៈពេលរង់ចាំ ហើយវិវត្តទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ បន្ទាប់ពីរយៈពេលរង់ចាំត្រូវបានផុតកំណត់។
- (៦) សង្គ្រាម ឬសកម្មភាពពាក់ព័ន្ធនឹងសង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ការធ្វើក្នុងកម្ម ចលនាបះបោរ បដិវត្តន៍ សង្គ្រាមស៊ីវិល សកម្មភាពភេរវកម្មមិនថាអ្នកត្រូវបានធានារ៉ាប់រងចូលរួម ឬមិនចូលរួមក្តី។
- (៧) ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬការប៉ុនប៉ងក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដោយម្ចាស់បណ្តុះសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល។ អ្នកទទួលផលដែលមិនបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាពបទល្មើសព្រហ្ម ទណ្ឌ ដែលបានរៀបរាប់ខាងលើនឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ពួកគេដដែល។
- (៨) ប្រសិនបើមានផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីការសារធាតុវិទ្យុសកម្មដែលកើតឡើងពី ឥន្ធនៈ អារុធ ភាគសំណល់ ឬការកែច្នៃ។
- (៩) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើ ដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការ លើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាមកាលវិភាគ និងគន្លងធ្វើ ដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (១០) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។